

ការបែងចូលនឹងអាណាពទេសចរណ៍
និងការបង្កើតរឹងក្រុងក្រុងប្រជាជាតិ

លេខ.: ០៩០.១.ប.ស. អ.ជ.ប.គ.ត.ព.

20



ព្រះរាជាណ

၁၁၅

ଶ୍ରୀମତୀ କାମକିଷ୍ଣ କିମ୍ବା ପଦମାତ୍ରମ୍ଭେଣ
ଜୀବନକାଳୀନମଧ୍ୟକ୍ଷେତ୍ରରୁ ଏହାଙ୍କାଳିକରେ
ପରମାର୍ଥାବଳୀରୁ ପ୍ରମାଣିତ ହେବାକୁ

ရှေ့လျော့သုတေသနမြတ်စွာဆိပ်ဖြစ်ခဲ့သူများ

- បានយើញដែនមុន្តូ នៃព្រះរាជាណាចក្រកម្ពុជា
 - បានយើញព្រះរាជក្រឹត្យលេខ នស/រកត ០៩០៨/១០៤៨ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការផែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
 - បានយើញព្រះរាជក្រឹត្យលេខ ០៩/នស/៤៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើ ឆ្លាប់ស្តីពីការរៀបចំ និង ការប្រព័ន្ធដែលគឺជាផ្លូវការណ៍មក្ខុដ្ឋិត
 - បានយើញ ព្រះរាជក្រឹត្យលេខនស/រកត/០៩៩៥/៦៥/ចុះថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត អាជ្ញាធរជាតិប្រយុទ្ធប្រជាមុន្តូ នៃព្រះរាជាណាចក្រកម្ពុជា
 - បានយើញ ព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/២៧៥/ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០០៦ ស្តីពីការរៀបស្រួលព្រះរាជក្រឹត្យលេខ នស/រកត/០៩៩៥/៦៥ ចុះថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរជាតិប្រយុទ្ធប្រជាមុន្តូ នៃព្រះរាជាណាចក្រកម្ពុជា
 - បានយើញអនុក្រឹត្យលេខ ៣៣ អនក ហក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០៣ ស្តីពីការរៀបចំ និងការប្រព័ន្ធដែលបានអគ្គលេខាជាតិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រជាមុន្តូ នៃព្រះរាជាណាចក្រកម្ពុជា
 - តាមសំណើរបស់អគ្គលេខាជាតិការ នៃអគ្គលេខាជាតិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រជាមុន្តូ នៃព្រះរាជាណាចក្រកម្ពុជា

కె. గి. కు.

ទម្រង់ ១ : ប្រកាសនេះកំណត់ តួនាទី ភាគកិច្ច និង រដ្ឋនាលម្អិត របស់នាយកដ្ឋានអនុវត្តច្បាប់ និងរក្សាល់ខ្លួន ជាការដាក់ អាជ្ញាធរជាតិប្រយុទ្ធប្រជាមុនគ្រប់ពីរដ្ឋបាន។



នគរបាល និង នគរបាលបេត្រកម្មសង្គម

ក្រសក់ ២ : នាយកដ្ឋានអនុវត្តថ្វាប់មានក្នុងឯកសារធ្វើដោលនាចិការ នៅយក្សុលេខាចិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រជាធិប្បីនៃព្រៃន ក្នុងការប្រមូលពតិមាន និង ក្នុងការសំរបសំរូលប្រពិបត្តិការប្រជាធិប្បីការដំឡើ ការដែលឱ្យ និង ការធ្វើនឹងព្រៃន ជាមួយអនុភាពនូវវត្ថុថ្វាប់នាក់ ដើម្បីធ្វើការក្នុងការប្រជាធិប្បីនៃព្រៃននៅក្នុងក្រសក់ ។ ដើម្បីបំពេញក្នុងឯកសារដែលនឹងការប្រជាធិប្បីនៃព្រៃនដោយសហការជាមួយ ក្រសួង-ស្ថាបន និងអង្គការពាក់ព័ន្ធឌីជីថ្មី ។

១. ស្រាវជ្រាវ និងប្រមូលពតិមានពាក់ព័ន្ធឌីជីថ្មីដោយសហការជាមួយ ក្រសួង-ស្ថាបន និងអង្គការពាក់ព័ន្ធឌីជីថ្មី ។
២. គ្រែពិនិត្យ និង បង្ហាញការដំឡើ ការដែលឱ្យ ការនាំចូល ការនាំចេញ ការផែកចាយ ការផ្ទុងការពាក់បុ ការសំចែកគ្រឹះថ្មី និងចំណេះដែលមានសារធាតុថ្មី និង ថ្វាប់ស្ថាប់កំណត់ដោយក្រសួងសុខាភិបាល ដោយសហការជាមួយនិងក្រសួង-ស្ថាបន និង អង្គការពាក់ព័ន្ធឌីជីថ្មី ។
៣. តាមដាន និង អនុវត្តថ្វាប់សិតិការគ្រែពិនិត្យគ្រឹះថ្មី និង សាលក្រោមគុណាការដែលពាក់ព័ន្ធឌីជីថ្មី ។
៤. រៀបចំលិខិតបច្ចានសុវត្ថិភាពលិតិការវេចខ្ចប់ ការប្រគល់ទទួល ការរក្សារទក និង ការកំទែងចោរគ្រឹះថ្មីដែលចាប់បាន ដោយសហការជាមួយក្រសួង-ស្ថាបន និង អង្គការពាក់ព័ន្ធឌីជីថ្មី ។
៥. រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលពតិមានគ្រឹះថ្មី ។
៦. សំរបសំរូល និង ចូលរួមក្នុងការបង់ឱ្យ និងអនុវត្តន៍វកម្មវិធីប្រជាធិប្បីការសំរាប់ពាក់ព័ន្ធឌីជីថ្មី ដែលចាប់ពីនឹងព្រៃនគ្រឹះថ្មី និងអនុវត្តន៍ខុសថ្វាប់ ។

ក្រសក់ ៣ : នាយកដ្ឋានអនុវត្តថ្វាប់ នៃអនុលេខាចិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រជាធិប្បីនៃព្រៃន ត្រូវបានដឹកនាំ និង គ្រប់គ្រងដោយប្រធាននាយកដ្ឋានមួយរូប និង មានអនុប្រធានជាតិនូយការ ប្រធាននាយកដ្ឋាន ត្រូវតែងតាំងដោយអនុក្រើត តាមសំណើរស់អនុលេខាចិការ ដោយមានការយល់ព្រមពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រជាធិប្បីនៃព្រៃន ពីក្នុងចំណោមមន្ត្រីដែលមានបាននូវសកិម្មប័ណ្ណាករោះមន្ត្រី នៃក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រព័ន្ធដែលជាតិជាន់ខ្ពស់ ចាប់ពីថ្ងៃកុម្ភិតិយោប់គ្រឹះថ្មី ។

ក្រសក់ ៤ : អនុប្រធាននាយកដ្ឋាន ត្រូវតែងតាំងដោយប្រកាសអាជ្ញាធរជាតិប្រយុទ្ធប្រជាធិប្បីនៃព្រៃន តាមសំណើប្រធាននាយកដ្ឋានអនុវត្តថ្វាប់ ដោយមានការងារការពិនិត្យអនុលេខាចិការ ក្នុងចំណោមមន្ត្រី

ដែលមានបោននូរសក្ខិចាប់ពីអនុមត្តិ នៃក្របខណ្ឌដឹងជាលជាន់ខ្លស់ក្រសួងមហាផ្ទៃ បុនាយនគា
បាលជាតិជាន់ខ្លស់ ថាប់ពីថ្ងៃកំរែសិទ្ធិយ៉ែងកញ្ចីង ។

ក្រោកវឌ្ឍន៍ ៥ : ប្រធាននាយកដ្ឋាន អនុវត្តថ្ងៃបៃត្វាការកិច្ចដួចខាងក្រោម :

- ទទួលខុសត្រូវដំឡើការងារដែរការ និងត្រូវបំគ្រែងនាយកដ្ឋាន និងទទួលខុសត្រូវនៅក្នុងការ
នាយកដ្ឋានចំពោះមុខអគ្គលេខាជាធរ នៃអគ្គលេខាជាធរការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រវត្តមាសត្រីង
ព្រៃន (អ.ជ.ប.គ.ព) ។
- រាយការណ៍ដួន អគ្គលេខាជាធរ នៃអគ្គលេខាជាធរការដ្ឋាន អ.ជ.ប.គ.ព ពីកិច្ចការនាយក ដែល
ទាក់ទងទៅនឹងការងារដែរការ និងត្រូវបំគ្រែងនាយកដ្ឋាន ។
- លើកសំណើអំពីការរំពេនតាំង ការតាំងក្រុងប្រធាននាយកដ្ឋាន ឬ ផ្លូវក្រុងការប្រាមីនិភ័យរបស់
នាយកដ្ឋាន ។
- ចុះហត្ថលេខាលើត្រូវបំងកសារ ដែលទាក់ទងទៅនឹងការងាររបស់នាយកដ្ឋាន
- មានសិទ្ធិធ្វើប្រពិភីកកម្មអំណាពចុះហត្ថលេខា ដែលទាក់ទងកិច្ចការនាយកដ្ឋានដល់អនុប្រធាន
នាយកដ្ឋាន ។


ក្រោកវឌ្ឍន៍ ៦ : អនុប្រធាននាយកដ្ឋាន អនុវត្តថ្ងៃបៃត្វាការកិច្ចដួចខាងក្រោម :

- ទទួលខុសត្រូវចំពោះមុខប្រធាននាយកដ្ឋានចំពោះកិច្ចការនាយក ដែលប្រគល់រោយ
- ត្រូវរាយការណ៍ដួនប្រធាននាយកដ្ឋានអំពីកិច្ចការនាយក ដែលស្ថិតក្រោមការទទួលខុសត្រូវ
ប្រសមត្ថិភាព
- មានសិទ្ធិចុះហត្ថលេខាលើកសារ ដែលទាក់ទងនឹងកិច្ចការង្ហោបាលក្រោមការធ្វើប្រពិភីកកម្ម
ត្រូវប្រធាននាយកដ្ឋាន ។

និងឯកតាមតម្លៃនិងការងារ

ក្រោកវឌ្ឍន៍ ៧ : ដើម្បីធានាភាយនាយកដ្ឋានមានដែរការលូបសិរី និងមានប្រសិទ្ធភាព សុបតាមតុនាទិ និង ការកិច្ចខាងលើ នាយកដ្ឋានអនុវត្តថ្ងៃបៃត្វាបៃ នៃអគ្គលេខាជាធរការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រវត្តមាសត្រីង ត្រីងព្រៃន ត្រូវមានរចនាសម្ព័ន្ធដួចតែទេ:

១. ការឃាល់យុទ្ធបារណ៍
២. ការឃាល់យុទ្ធបៃត្វាបៃ
៣. ការឃាល់យុទ្ធបារណ៍តិន្នន័យត្រីងព្រៃននូវនិងការតាំងដែន
៤. ការឃាល់យុទ្ធប្រវត្តមាសត្រីងព្រៃនខុសថ្ងៃបៃត្វាបៃ
៥. ការឃាល់យុទ្ធបណ្ឌុំបណ្ឌុំ និង បច្ចេកទេស និង
៦. មជ្ឈមណ្ឌលពិមានត្រីងព្រៃន



ការិយាល័យ និង មធ្យមណ្ឌល និមួយា ត្រូវដែកនាំដោយប្រធានមួយរូប អមដោយអនុប្រធាន អនុប្រធានមួយចំនួនតាមការចំណាត់ ។ ប្រធានការិយាល័យ និងប្រធានមធ្យមណ្ឌលត្រូវតែងតាំង ដោយប្រកាស របស់រាជរដ្ឋាភិបាលប្រចាំឆ្នាំគ្រឿងព្រៃន តាមសំណើរបស់ប្រធាននាយកដ្ឋានអនុវត្តផ្សាប់ដោយមានការិភាពពីអគ្គលេខាជាការ ពីគុងចំណោមមន្ទីដែលមានបានន្ទរ-សកិមប៉ុតិនាយក្រមការនៃក្រសួងពេទ្យ ក្រសួងពេទ្យ ក្រសួងពេទ្យ បុនាយនគរបាលជាតិចាប់ពីថ្ងៃកំរើសនឹងម៉ៅ ឡើងទៅ ។

អនុប្រធានការិយាល័យ និង អនុប្រធានមធ្យមណ្ឌល ត្រូវតែងតាំងដោយប្រកាសរបស់រាជរដ្ឋាភិបាលប្រចាំឆ្នាំគ្រឿងព្រៃន តាមសំណើរបស់ប្រធាននាយកដ្ឋានអនុវត្តផ្សាប់ ដោយមានការិភាពពីអគ្គលេខាជាការ ពីគុងចំណោមមន្ទីដែលមានបានន្ទរសកិមប៉ុតិនាយក្រមការដើមខ្សោយ នៃក្រសួងពេទ្យ ក្រសួងពេទ្យ ក្រសួងពេទ្យ បុនាយនគរបាលជាតិចាប់ពីថ្ងៃកំរើសនឹងម៉ៅ ឡើងទៅ ។

អង្គការលេខរបស់នាយកដ្ឋានអនុវត្តផ្សាប់ នៃអគ្គលេខាជាការដ្ឋានរាជរដ្ឋាភិបាលប្រចាំឆ្នាំគ្រឿងព្រៃន មានចំនួនខ្លួនខ្លួន នៃប្រកាសនេះ ។

អំពីវារៈគិច្ចូរបេត់នាវិយាយចំង់ និងចំណោមជាមុន

ច្បាស់ ៤ : ការិយាល័យសុំបារណីមានការកិច្ចដូចតទៅ៖

- រៀបចំ និង បង្កើតអោយមានបណ្តាញប្រមូល និងផ្តល់ពីមានត្រូវប្រកែត ដើម្បីបំរែការ ការងារប្រតិបត្តិការអនុវត្តផ្សាប់គ្រឿងព្រៃន ជាទូទៅ ។
- ធ្វើការិភាពពីមាន និងចំណាត់ថ្នាក់ពីមានគ្រឿងព្រៃន
- លំរបស់រូលសកម្មភាពប្រមូលពីមានគ្រឿងព្រៃនជាមួយអនុភាពអនុវត្តផ្សាប់ ដែលពាក់ព័ន្ធ ចាំងក្នុង និង ក្រោប្រទេស ។
- ធានាការសំងារតែនៃពីមានដែលទទួលបាន និង រៀបចំរបាយការណីពីមានសំងារតាក់ព័ន្ធនិង ករណីគ្រឿងព្រៃន ។
- រក្សាទុកទិន្នន័យពីមាននៃការអនុវត្តផ្សាប់គ្រឿងព្រៃន ។
- បំពេញការកិច្ចដូចរួមទៅតែង ដែលប្រធាននាយកដ្ឋានប្រគល់អោយ ។

ច្បាស់ ៥ : ការិយាល័យអនុវត្តផ្សាប់ មានការកិច្ចដូចតទៅ៖

- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើជាយោងនាចិករក្សាយការងាររៀបចំលិខិតបទដ្ឋានផ្សាប់ នានា ដើម្បីរោងដើរការនៃការអនុវត្តផ្សាប់គ្រឿងព្រៃន នៅកម្ពុជា មានប្រសិទ្ធភាព ។
- ចូលរួមជាមួយស្ថាប័ន និងអនុភាពពាក់ព័ន្ធគុងការអនុវត្តនូវផ្សាប់ អនុសញ្ញា កិច្ចព្រមព្រៃន អនុរដ្ឋាភិបាល ស្តីពីគ្រឿងព្រៃន ។

- ចូលរួមក្នុងការអនុវត្តកម្មវិធីប្រមូលអ្នកពេញពេញនៃគ្រឹះពេញពេញ ចូលក្នុងមជ្ឈមណ្ឌលព្យាល់ និង សារនិតិសម្បទាមការពេញពេញនៃគ្រឹះពេញពេញ ។
- សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើធម្មភាពប្រឆាំងនឹងការសំអាតប្រាក់ដែលបានមកពី ជំនួយគ្រឹះពេញពេញខុសច្បាប់ ។
- ចូលរួមសិុបអង្គភាពរឿងគ្រឹះពេញពេញ ជាមួយស្ថាប័នមានសមត្ថភិម្ភ ពាក់ព័ន្ធ ។
- សហការជាមួយនគរបាលជាតិ កងរាជអារុប្បន្នលើផ្ទះប្រទេស ដើម្បីអនុវត្តច្បាប់គ្រឹះពេញពេញ និង សាលក្រោមរបស់តុលាការ ពាក់ព័ន្ធនឹងការរឿងគ្រឹះពេញពេញ ។
- តាមដាន និង ប្រមូលពាណិជ្ជការពាក់ព័ន្ធនឹងសំណុំរឹះគ្រឹះពេញពេញដែលបានបញ្ជាផ្ទៃតុលាការ និង តាមដានអំពីដំណើរការនៃការអនុវត្តនិតិវិធីរបស់តុលាការ ។
- បំពេញការគិចចិថ្នេះដែលប្រចាំនាយកដ្ឋានប្រគល់ផ្ទុន ។

ក្រោកអេខាវិធីក្រឹះពេញពេញនៃការគិចចិថ្នេះ:

- សហប្រតិបត្តិការ និង សំរបសំរូលវិធានការប្រយុទ្ធប្រឆាំងគ្រឹះពេញពេញខេត្ត-ក្រុង ជាប់ ត្រំដែន និង ប្រទេសជិតខាង កម្ពុជា ។
- សំរបសំរូល និង សហការជាមួយអង្គភាពពាក់ព័ន្ធ និង ខេត្ត-ក្រុង ជាប់ត្រំដែនដើម្បីរៀបចំកម្ម វិធីផ្ទុប្រជុំនានា ជាមួយប្រទេសជិតខាងពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឹះពេញពេញ ។
- រៀបចំ និង បង្កើតអោយមានបណ្តាញការងារជាមួយអង្គភាពអនុវត្តច្បាប់នានាដោយតាមតំបន់ ត្រំដែននៃប្រទេស ពិសេស នៅតាមចំណួនប្រព័ន្ធភ្រំដែននានា ទាំងនូវគោរក ផ្លូវទីក និង អាកាស ។
- រៀបចំ និងត្រូវបង្កើតការងារការិយាល័យទំនាក់ទំនងត្រំដែនដើម្បីក្រឹះពេញពេញ (BLO) នៅ ទួលទំនួលប្រទេស ។
- រៀបចំ និង បង្កើតអោយមានបណ្តាញការងារ ជាមួយអង្គភាពមានសមត្ថភិម្ភពាក់ព័ន្ធនៅតាម បុស្សប្រសិទ្ធភាព ដែលមានសេវាកម្មបំផើសរាជធានីជាលក្ខណៈអនុរាជាតិ នានា ។
- ធ្វើការត្រួតពិនិត្យគ្រឹះពេញពេញ ឱសចំដែលមានសារចាត់ពេញនៃគ្រឹះពេញពេញ ដែលបាននាំចូល និង នាំចេញ នៅចំណួនប្រព័ន្ធភ្រំដែន ដោយសហការជាមួយក្រសួង និង អង្គភាពពាក់ព័ន្ធដែលបានបញ្ជាផ្ទៃតុលាការ និង ការដំឡើងនានាដែលសង្ឃឹមថាមានការពាក់ព័ន្ធនឹងគ្រឹះពេញពេញ ។
- សហការជាមួយអង្គភាពពាក់ព័ន្ធនានាដែលប្រចាំការនៅចំណួនប្រព័ន្ធភ្រំដែន ដើម្បីធ្វើការក្រុមក្រុម នៅលើមនុស្ស សត្វ សំភារ់ និង ការដំឡើងនានាដែលសង្ឃឹមថាមានការពាក់ព័ន្ធនឹងគ្រឹះពេញពេញ ។



- ធ្វើរបាយការណ៍អំពីសភាពការណ៍ក្រឹងញេវននៅតាមតំបន់ក្រោដនក្នុងប្រទេស និង នៅក្រប្រទេស ។
 - បំពេញការកិច្ចផែឃងទៀត ដែលប្រចាបននាយកដ្ឋានប្រគល់អោយ ។

ច្បាស់ទី១ : ការិយាល័យប្រភេទដីណាំរៀងរៀនមួនខ្ពស់ច្បាប់ មានការគិតផ្តុះទៅជោះ

- សហការជាមួយអង្គភាព និងស្ថាបនពាក់ព័ន្ធ ក្នុងការរៀបចំ និង បង្កើតប្រព័ន្ធទាមដាន និង យុទ្ធសាស្ត្រ ការដំឡើងដែលក្រឹមពេញនូវខុសច្បាប់នៅក្នុងជាតិ
 - ធម៌ធ្វើការស្រាវជ្រាវ និង ប្រមូលពតិមានពាយមួលដ្ឋាន អំពីការវិវត្ថិនីនៃសការណ៍រកដំឡើង គ្រឿងពេញនូវខុសច្បាប់នៅក្នុងជាតិ
 - សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំកម្ពុជានិងអប់រំផ្សេងៗរបស់ប្រជាជននៅយុទ្ធសាស្ត្រ ទៅសម្រាប់នៃការដំឡើងដែលក្រឹមពេញនូវខុសច្បាប់។
 - ឯកសារជាមួយអង្គភាព ស្ថាបនពាក់ព័ន្ធ និងអង្គការជាតិ និង អនុវត្តជាតិ នាយកដ្ឋានអនុវត្តកម្ម វិធីដែលនឹងបានបង្កើតឡើង និងក្នុងការបំផុសប្រជាជននៅយុទ្ធសាស្ត្រ ក្នុងការប្រជាជននឹងការដំឡើងដែលក្រឹមពេញនូវខុសច្បាប់។
 - សហការជាមួយអង្គភាពអនុវត្តច្បាប់នាយក ក្នុងការបំផុតជាប្រជាជនក្រឹមពេញនូវខុសច្បាប់។
 - ធ្វើរាយការណ៍អំពីសការណាយករិវត្ថិនីនៃដែលក្រឹមពេញនូវខុសច្បាប់នៅក្នុងជាតិ
 - បំពេញការកិច្ចផ្សេងៗទៅក្នុងក្រុងក្រោមប្រជាជនប្រចល់ជន។

ច្បាស់ទេះ : ការិយាល័យបណ្តុះបណ្តាល និង បច្ចេកទេស មានភាពកិច្ចដូចម៉ោង

- សហការជាមួយអង្គភាពជាតិ និង អន្តរជាតិ ដើម្បីរៀបចំពាណិជ្ជ ព្រឹត្តិកម្មជាមណ្ឌលបណ្តុះបណ្តាលការអនុវត្តច្បាប់គ្រឹះបញ្ជី ដោយយកកំពុងទ្វូនធិជាមួលដ្ឋាន (CBT) ដើម្បីលើកកំពសការយល់ដឹងរបស់មន្ត្រីអនុវត្តច្បាប់គ្រឹះបញ្ជីនៅក្នុងជាតិ ។
 - គ្រប់គ្រង និង ផ្តល់ជំនួយបច្ចេកទេសដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់គ្រឹះបញ្ជី ដោយ យកកំពុងទ្វូនធិជាមួលដ្ឋាន (CBT) នៅក្នុងដៃខែឆ្នាំតទៅក្នុងជាតិ ។
 - សហការជាមួយអង្គភាព និង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនិតិវិធីស្ថិតិភាព នៃការទួកដាក់ និង កំឡែងជាលើកដែលចាប់បាន ។
 - សហការជាមួយអង្គភាព និង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនិតិវិធីនៃការធ្វើការសល្បៈរិច្ឆេចយុទ្ធផល ដើម្បីលើកដែលបានបាន ។
 - ចូលរួមក្នុងការធ្វើការសល្បៈរិច្ឆេចយុទ្ធផល ដើម្បីលើកដែលបានបាន ។
 - បំពេញការកិចចេងឯកសារ ដែលបាននាយកដាក់ប្រគល់ដែន ។

ក្រសួងទំនាក់ទំនង: មន្ទីរមណ្ឌលពគិមាននគ្គីមនគ្គីម មានការកិច្ចដូចតទេជា:


- ធ្វើជាមជ្ឈមណ្ឌលក្នុងការប្រមូល ធម៌ វិភាគ និង រក្សាទុក នូវព័ត៌មានគ្រឿងពេញ ត្រូវប្រកែទៅ សំដែរពេញអោយកម្ពុជាអាជីវកម្មទិន្នន័យតិចប៉ុច្បានសិទ្ធិបញ្ហាគ្រឿងពេញ ។
 - ជំរួញ លើកកំពស់ការអនុវត្តការងារប្រមូលទិន្នន័យព័ត៌មានគ្រឿងពេញ ដោយប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា អោយបានសមស្របដល់បណ្តាប្រចាំអប្បេតាពាក់ព័ត៌មុខទាំងអស់ សំដែរធ្វើអោយទិន្នន័យដែលទទួលបានលក្ខណៈវិទ្យាសាស្ត្រ និងទាន់ពេលវេលា ។
 - ជួយដល់នាយកដ្ឋាន ក្នុងការវាយតំលៃសភាពារណ៍គ្រឿងពេញនៅក្នុង និងក្រោប្រទេសដើម្បី រាយការណ៍ដីជួនថ្នាក់ដឹងទាំអគ្គលេខាជិកជាតិ នៃអាជ្ញាជនជាតិប្រយុទ្ធប្រជាមុនគ្រឿងពេញ ។
 - ជួយនាយកដ្ឋានក្នុងការរៀបចំជួនអគ្គលេខាជិកជាតិ អាជ្ញាជនជាតិប្រយុទ្ធប្រជាមុនគ្រឿងពេញ ក្នុងការចេញផ្សាយព័ត៌មានគ្រឿងពេញនៅក្នុងការ ដែលទទួលបានតាមបញ្ជាផលសំអគ្គលេខាជិកជាតិ ។
 - ជួយនាយកដ្ឋានក្នុងការរៀបចំ និង គ្រប់គ្រងវិបាលសេចក្តីផ្តើម របស់អគ្គលេខាជិកជាតិជាតិ អ.ជ.ប.គ.ត. ។
 - ជួយនាយកដ្ឋានក្នុងការរៀបចំ និង គ្រប់គ្រងវិបាលសេចក្តីផ្តើម របស់អគ្គលេខាជិកជាតិប្រយុទ្ធប្រជាមុនគ្រឿងពេញ ។
 - ជួយនាយកដ្ឋានក្នុងការ សហការជាមួយអ្នកជំនាញការ និងអប្បេតាពាក់ព័ត៌មុខនៅក្នុងការធ្វើ អង្គភាពទិន្នន័យអ្នកប្រើប្រាស់គ្រឿងពេញ និង ទិន្នន័យនាយកជាតិព័ត៌មុខនិងគ្រឿងពេញ ព្រមទាំងរៀបចំនិគិតិវិធីក្នុងការប្រមូល វិភាគ ធម៌ និង រក្សាទុកទិន្នន័យព័ត៌មានគ្រឿងពេញ ។
 - ជួយនាយកដ្ឋានក្នុងការរៀបចំរាយការណ៍ស្តីពីទិន្នន័យព័ត៌មានគ្រឿងពេញខែចុះឆ្នាំ ស្តីពីការងារប្រយុទ្ធប្រជាមុនគ្រឿងពេញ ។
 - ជួយនាយកដ្ឋានក្នុងការរៀបចំការងារប្រមូលទិន្នន័យព័ត៌មានគ្រឿងពេញ នៅក្រោប់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងពេញខែត្រូវបានគ្រប់គ្រង គ្រប់ស្ថាប័នអនុវត្តច្បាប់ នៅក្រោប់មណ្ឌលអប់រំ និង បន្ទាបជាតិពេញ របស់រដ្ឋ ឯកជន និងអប្បេតារសង្គមសិរិលនានា និង ទិកនេះនៅក្នុងការដែលបាក់ព័ត៌មុខក្នុងការដឹងលេសវាកម្មជួយដល់អ្នកពេញគ្រឿងពេញ ។
 - ក្រោពីការងារខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានគ្រឿងពេញ មានការកិច្ចក្នុងការដួយប្រចាំនាយកដ្ឋានអនុវត្តច្បាប់ លើការងារគ្រប់គ្រងបុគ្គលិក ជីវិត សំភារ់ និងការងារដឹងបញ្ហាក្នុងការងារប្រមូលទិន្នន័យបច្ចេកទេសក្នុងការគ្រប់គ្រងមជ្ឈមណ្ឌល CBT របស់អគ្គលេខាជិកជាតិ អ.ជ.ប.គ.ត. ។



ចារ្យត្រា ១៤: រាល់ប្រកាស ដើម្បី និងលិខិតបទជ្រាវទាំងឡាយណាខែលមានខ្លឹមសារផ្តុយនឹងប្រកាសនេះ ព្រៀវ
ចាត់ទុកជានិភាករណ៍ ។

ចារ្យត្រា ១៥: អគ្គលេខាចិការ នៃអគ្គលេខាចិការជ្រាវ ក្រសួងមហាផ្ទៃ អគ្គលេខាចិការ នៃអគ្គលេខាចិការជ្រាវ
អ.ជ.ប.គ.ត.ញ អគ្គនាយកនៃអគ្គនាយកជ្រាវរដ្ឋបាលមូលដ្ឋាន អគ្គសួងការ នៃអគ្គសួងការជ្រាវ
នគរបាលជាតិ អគ្គាជិការ នៃអគ្គាជិការជ្រាវកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល អគ្គនាយក
នៃអគ្គនាយកជ្រាវពន្លេនាត់ អគ្គនាយកនៃអគ្គនាយកជ្រាវ កស្សារ និង ហិរញ្ញវត្ថុ ប្រធានក្រុម
បីក្សាណិតិកម្ម ប្រធាននាយកជ្រាវសំនគម្ពុជ្រួមក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការត្រួត
ពិនិត្យគ្រឿងព្រៃនខេត្ត-ក្រុង និងអង្គភាពរាក់ព័ន្ធឌ្ឋានអនុវត្តប្រកាសនេះថាប៉ុណ្ណោះបានលេ-
ខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០០៦



កន្លែងខ្លួន:

- និស្សការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- នគរបាលជាតិជ្រាវមូលដ្ឋានសាធារណៈ
- សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រជាធិបតេយ្យ

(ដីមីរីជំនាញបាប) ។

- ចុចប្រការទៅ (ដីមីរីអនុវត្ត)
- ឯកសារ-កាលបរិច្ឆេទ

សម្រាប់អតិថិជន
នគរបាល នគរបាល នគរបាល

